



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ២៩៩ អនក្រ.បក



**អនុក្រឹត្យ
ស្តីពី**

ការកែសម្រួលអត្រាពន្ធគយនិងអត្រាអាករពិសេស លើមុខទំនិញមួយចំនួន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៩៨១ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០២២៤/២០៥ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩២៤/១១៦៩ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីការកែសម្រួលនិងតែងតាំងសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤៧៧ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពីការកែសម្រួលនិងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០៧/០១៧ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីគយ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣២៣/០០១ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២២៣/០២២ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២២៤/០០៨ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥
- បានឃើញអនុក្រឹត្យលេខ៤៣ អនក្រ.បក ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២៦៥ អនក្រ.បក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពីការកែសម្រួលអត្រាពន្ធនិងអាករ លើមុខទំនិញមួយចំនួន
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

Handwritten mark

សម្រេច

ជំពូកទី១

ការបញ្ចុះអត្រាពន្ធគយលើមុខទំនិញមួយចំនួន

មាត្រា ១ .-

ត្រូវបានបញ្ចុះអត្រាពន្ធគយលើមុខទំនិញមួយចំនួន ដូចខាងក្រោម៖

- ពី **៧%** មក **០%** លើមុខទំនិញ កូនបក្សីរស់ កុំព្យូទ័រនិងបរិក្ខារ ចំនួន **២៤ បន្ទាត់ពន្ធ** នៃតារាងពន្ធគយ កម្ពុជាឆ្នាំ២០២២ ជាធរមាន ក្នុងទីតាំងរងលេខ៖

០១០៥.១១.៩០	០១០៥.១២.៩០	០១០៥.១៣.៩០	០១០៥.១៤.៩០	០១០៥.១៥.៩០
៨៤៧១.៣០.២០	៨៤៧១.៣០.៩០	៨៤៧១.៤១.១០	៨៤៧១.៤១.៩០	៨៤៧១.៤៩.៩០
៨៤៧១.៥០.១០	៨៤៧១.៥០.៩០	៨៤៧១.៦០.៣០	៨៤៧១.៦០.៤០	៨៤៧១.៦០.៩០
៨៤៧១.៧០.២០	៨៤៧១.៧០.៣០	៨៤៧១.៧០.៤០	៨៤៧១.៧០.៩០	៨៤៧១.៨០.១០
៨៤៧១.៨០.៧០	៨៤៧១.៨០.៩០	៨៥២៣.២៩.១១	និងទីតាំងរងលេខ	៨៥២៣.៥៩.១០

- ពី **១៥%** មក **០%** លើមុខទំនិញ អង្កែបនិងបរិក្ខារ និងឧបករណ៍ប្រើក្នុងមន្ទីរពិសោធន៍និងគ្រឿងបន្លាស់ ចំនួន **០៩ បន្ទាត់ពន្ធ** នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ជាធរមាន ក្នុងទីតាំងរងលេខ៖

៨៥២៩.១០.២១	៨៥២៩.១០.២៩	៨៥២៩.១០.៣០	៨៥២៩.១០.៤០	៨៥២៩.១០.៦០
៨៥២៩.១០.៩៣	៨៥២៩.១០.៩៤	៨៥២៩.១០.៩៩	និងទីតាំងរងលេខ	៩០២៧.៩០.០០

- ពី **១៥%** មក **៧%** លើមុខទំនិញ បន្ទះសំឡីកែវ ម៉ាស៊ីនក្រឡុកនិងម៉ាស៊ីនគាបទឹកបន្លែផ្លែឈើ ឆ្នាំងដាំបាយ អគ្គិសនី ម៉ាស៊ីនសំលៀងថ្មី សំឡីអនាម័យ និងខោទឹកនោម ចំនួន **១៧ បន្ទាត់ពន្ធ** នៃតារាងពន្ធគយកម្ពុជា ឆ្នាំ២០២២ ជាធរមាន ក្នុងទីតាំងរងលេខ៖

៧០១៩.៦១.០០	៧០១៩.៦៣.០០	៧០១៩.៦៤.០០	៧០១៩.៦៥.០០	៧០១៩.៦៦.០០
៧០១៩.៦៩.០០	៨៤៦៤.២០.២០	៨៥០៩.៤០.០០	៨៥១៦.៦០.១០	៩៦១៩.០០.១១
៩៦១៩.០០.១២	៩៦១៩.០០.១៣	៩៦១៩.០០.១៤	៩៦១៩.០០.១៩	៩៦១៩.០០.៩២
៩៦១៩.០០.៩៣	និងទីតាំងរងលេខ	៩៦១៩.០០.៩៩		

- ពី **៣៥%** មក **៧%** លើមុខទំនិញ ថ្នាំលាបការពារសំណឹកលើគូនាវា ចំនួន **០២ បន្ទាត់ពន្ធ** នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ជាធរមាន ក្នុងទីតាំងរងលេខ៖

៣២០៩.១០.៥០	និងទីតាំងរងលេខ	៣២១០.០០.៩១
------------	----------------	------------

- ពី **៣៥%** មក **១៥%** លើមុខទំនិញ ឡអគ្គិសនីសម្រាប់ដុត ឬអាំង និងរបាយន្តដឹកអ្នកដំណើរប្រភេទ លីម៉ូហ្សិន ចំនួន **១១ បន្ទាត់ពន្ធ** នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ជាធរមាន ក្នុងទីតាំងរងលេខ៖

៨៥១៦.៥០.០០	៨៧០២.១០.១០	៨៧០២.១០.៦០	៨៧០២.២០.១០	៨៧០២.២០.៥០
៨៧០២.៣០.១០	៨៧០២.៣០.៥០	៨៧០២.៤០.១០	៨៧០២.៤០.៥០	៨៧០២.៩០.១០
និងទីតាំងរងលេខ	៨៧០២.៩០.៤០			

ជំពូកទី២
ការបញ្ចុះអត្រាអាករពិសេសលើមុខទំនិញមួយចំនួន

មាត្រា២ .-

ត្រូវបានបញ្ចុះអត្រាអាករពិសេសលើមុខទំនិញមួយចំនួន ដូចខាងក្រោម៖

- ពី ១០% មក ០% លើមុខទំនិញ ម៉ូទ័រសម្រាប់យានយន្តអគ្គិសនី ម៉ាស៊ីនបូមធូលី និងឧបករណ៍ចាក់សំឡេង ចំនួន ១៤ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ជាធរមាន ក្នុងទីតាំងរងលេខ៖
 ៨៥០១.៣១.៦០ ៨៥០១.៣២.២៤ ៨៥០១.៣៣.១០ ៨៥០៨.១១.០០ ៨៥០៨.១៩.១០
 ៨៥០៨.១៩.៩០ ៨៥០៨.៦០.០០ ៨៥០៨.៧០.១០ ៨៥០៨.៧០.៩០ ៨៥១៨.២១.១០
 ៨៥១៨.២១.៩០ ៨៥១៨.២២.១០ ៨៥១៨.២២.៩០ និងទីតាំងរងលេខ ៨៥១៨.២៩.៩០
- ពី ១០% មក ៥% លើមុខទំនិញ អាគុយយានយន្តអគ្គិសនី ចំនួន ០១ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជា ឆ្នាំ២០២២ ជាធរមាន ក្នុងទីតាំងរងលេខ៖ ៨៥០៧.៦០.៣៣។

ជំពូកទី៣
អវសានប្បញ្ញត្តិ

មាត្រា៤ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា៥ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធាន គ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ តទៅ។

ថ្ងៃសុក្រ ១៤ កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
 ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០២៥



សម្តេចមហាបវររដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

បានយកសេចក្តីគោរពជម្រាបជូន
 សម្តេចមហាបវររដ្ឋមន្ត្រីនាយករដ្ឋមន្ត្រី សូមហត្ថលេខា
ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធការល័យសម្តេចមហាបវររដ្ឋមន្ត្រីនាយករដ្ឋមន្ត្រី
- ឧទ្ធការល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ